








Poached Fish in Chili Oil Soup "Sichuan" Style



Sichuan cuisine originates from the Sichuan Province in Southwestern China. It has bold flavours, particularly the pungency and spiciness resulting from liberal use of garlic and chili peppers, as well as the unique flavour of Sichuan pepper. There are many local variations within Sichuan Province and the neighbouring Chongqing Municipality, which was part of Sichuan Province until 1997. Four sub-styles of Sichuan cuisine include Chongqing, Chengdu, Zigong and Buddhist Vegetarian style.

SPICY SAUCE: DRY CHILI, FRESH CHILI, GARLIC, SESAME OIL

"Sichuan Style": Sichuan is famous worldwide for the exquisite pepper. Preparations done Sichuan style will be well seasoned with prime quality pepper chosen over chili.

SPICY OIL: HOMEMADE WITH SICHUAN DRIED CHILIS. THOSE CHILIS ARE NOT SPICY AS OTHER ASIAN PEPPERS, AND DELIVER A POWERFUL FLAVOR OF CHILI WITHOUT THE BURNING SENSATION.



风味凉菜 អាហារសម្រន់
 COLD APPETIZER



	例	
	Portion	
夫妻肺片 សាច់គោចម្រុះជាមួយទឹកជ្រូលកំហឹរ	\$18.80	
蓉城口水鸡 សាច់មាន់ត្រជាក់ជាមួយទឹកជ្រូលកំល្យហឹរ	\$16.80	
陕西陈醋拌蜆头 ញ៉ាំត្រីចាហ៊ុយសមុទ្រជាមួយទឹកខ្មេះសានស៊ី	\$11.80	
A1 Mixed Beef Offal with Spicy Sauce		
A2 Poached Spicy Sesame Chicken		
A3 "Old Shanxi" Vinegar Marinated Jelly Fish		

	例	
	Portion	
桂花糯米莲藕 មើមឈូកចំហ៊ុយជាមួយអង្ករដំនើប	\$10	
秋葵拌木耳 ពោតបារាំងញ៉ាំជាមួយផ្សិតត្រៀកកណ្តាល	\$9.80	
A4 Steamed Lotus Root Stuffed Sticky Rice with Osmanthus Sauce		
A5 Okra Vinegar Marinated Black Fungus		
凉拌小青瓜 ញ៉ាំត្រសក់ជប៉ុន	\$8	
A6 Vinegar Marinated Japanese Cucumber		

Signature Dish

Vegetarian Selection

Seafood

Spicy

Prices are exclusive of 7% service charge and 10% VAT

燕鲍参肚

燕窝、鲍鱼、海参、鱼肚

PREMIUM CHINESE SEA TREASURES BIRD'S NEST, ABALONE, SEA CUCUMBER, FISH MAW

ប្រភេទបារហ៊ីនិងឈ្លីងសមុទ្រ

位

Person

高汤红烧官燕 ឆ្នាំបុកត្រចៀកកាំខជាមួយសាច់ក្តាមនិងសាច់មាន់ចិញ្ចៀន \$78
P1 Braised Bird's Nest, Crab Meat and Minced Chicken

生磨杏仁汁烩官燕 ឆ្នាំបុកត្រចៀកកាំខជាមួយអាវល់ម៉ុង \$78
P2 Braised Bird's Nest and Almond Cream

奢华福禄汇 ក្រពះត្រីខជាមួយបារហ៊ីនិងឈ្លីងសមុទ្រក្នុងទឹកស៊ីបមាន់ \$88
P3 Braised Abalone, Sea Cucumber, Fish Maw in Chicken Broth

养身瑶柱燕麦烩花胶 ក្រពះត្រីខជាមួយត្រីសមុទ្រគ្រៀមនិងស្រូវសាលីក្នុងទឹកស៊ីបមាន់ \$58
P4 Braised Fish Maw, Dried Scallop and Oat in Chicken Broth

鸡汤小米粗粮烩海参 ឈ្លីងសមុទ្រជុំនុំខជាមួយគ្រាប់ធញ្ញជាតិក្នុងទឹកស៊ីបមាន់ \$39
P5 Braised Japanese Sea Cucumber and Grains in Chicken Broth

位

Person

上汤芝士焗加拿大龙虾 \$39

បង្កងកាណាដាជាមួយឈ្លីសក្តុនទឹកស៊ីបមាន់
P6 Braised Canadian Lobster with Cheese and Chicken Broth

例

Portion

干烧海参 \$128

ឈ្លីងសមុទ្រចៀនជាមួយកាពី និង ផ្សិត
P7 Pan-fried Sea Cucumber, Shrimp Paste Mushroom

黑松露野菌炒鲍鱼 \$88

ធាបារហ៊ីជាមួយត្រពាំងបារាំង ផ្សិតនិងទឹកជ្រលក់ផ្សិតខ្មៅ
P8 Sautéed Abalone, Asparagus Mushroom in Black Truffle Sauce



Signature Dish



Vegetarian Selection



Seafood



Spicy

Prices are exclusive of 7% service charge and 10% VAT



Mixed Beef Offal with Spicy Sauce

烧腊卤水 ប្រភេទបាយឃ្លូនិងសាច់ក្រូចជាក់

ROAST & COLD CUT

福禄寿烧味拼盘 ហ្វូ លូ ស្វូ បាយឃ្លូចប្រភេទ
(ធីបីសព្វសេសរបស់ចុងភៅ)
B1 “Fu Lu Zu” BBQ Trio Platter with Chef’s Daily Selections

例
Portion
\$26

粤式卤水拼盘 សាច់គោបែបចិនកាតាំង
B2 “Cantonese” Style Beef Cold Cut Platter

\$22

葱油白斩鸡 មាន់ចំហុយជាមួយទឹកជ្រូលក់ខ្ចី
B3 Poached Chicken Served with Ginger Sauce

\$16.80

金牌琵琶吊烧鸡 មាន់បុតជាមួយខ្ទឹមស
B4 Roasted Garlic Chicken

\$16.80

蜜汁叉烧肉 សាច់ជ្រូកសាស៊ីបែបចិនកាតាំង
B5 “Char Siu” Cantonese Barbecued Pork

\$16

烤乳猪 ជ្រូកខ្ចី
B6 Roasted Suckling Pig

\$68/Half
\$120/Whole

粤式挂炉烧鸭 នាំខ្ចីបែបចិនកាតាំង
B7 “Cantonese” Style Roasted Duck

\$18/Half
\$36/Whole

滋补炖品 ស៊ុប

NOURISHING SOUPS & BROTHS

位
Person

花旗参乌鸡炖鲍鱼汤 ស៊ុបបារាំងជាមួយយិនស៊ីនអាមេរិកក្នុងទឹកស៊ុបមាន់ \$22
S1 Double boiled Abalone Chicken with American Ginseng

天麻炖乳鸽汤 ស៊ុបព្រាបជាមួយថ្នាំចិន \$16.80
S2 Pigeon Soup with Gastrodia Elata Soup

松茸炖乌骨鸡汤 ស៊ុបមាន់ខ្មៅជាមួយផ្សិត \$12.80
S3 Double boiled Black Chicken and Matsutake Mushrooms

宫廷虾球酸辣羹 ស៊ុបបង្កាច់ហ្នឹង \$8
S4 Hot & Sour Shrimp Soup

鲜蟹肉粟米羹 ស៊ុបពោតជាមួយសាច់ក្តាម \$6.80
S5 Crab Meat & Corn Soup



Signature Dish



Vegetarian Selection



Seafood



Spicy

Prices are exclusive of 7% service charge and 10% VAT



Classic "Sichuan" Beef Slices

生猛河海鲜 គ្រឿងសមុទ្រស្រស់ជាមួយនិងការចម្អិនតាមចំនង់ចំនូលចិត្ត

LIVE SEAFOOD IN YOUR OWN WAY



加拿大龙虾 បង្កងតាណាដា
🦞 LS1 Canadian Lobster

公斤
Per Kg
\$118

老虎虾 បង្កាចាតា
🦞 LS2 Tiger Shrimp

公斤
Per Kg
\$69

可選取以下做法: បង្កងអាចចម្អិនជាមួយបង្កើតខាងក្រោម

Recommended Cooking Methods for Canadian Lobster:

蒜蓉蒸 Steamed with Garlic Sauce ចំហុយជាមួយខ្ទឹមស

避风塘椒盐 Deep Fried with Crispy Garlic ចំពងជាមួយខ្ទឹមស

XO酱蒸 Steamed with XO Sauce ចំហុយជាមួយនីកស្រលក់អ៊ីចអូ

松露野菌炒 Sautéed with Black Truffle Sauce ធាជាមួយនីកស្រលក់អ៊ីចអូ

可選取以下做法: បង្កាចាអាចចម្អិនជាមួយបង្កើតខាងក្រោម

Recommended Cooking Methods for Tiger Shrimp:

蒜蓉蒸 Steamed with Garlic Sauce ចំហុយជាមួយខ្ទឹមស

豉油皇煎 Pan-Fried with Soy Sauce ចៀនជាមួយនីកស្រលក់អ៊ីចអូ

XO酱蒸 Steamed with XO Sauce ចំហុយជាមួយនីកស្រលក់អ៊ីចអូ

避风塘椒盐 Deep Fried with Crispy Garlic ចំពងជាមួយខ្ទឹមស



Signature Dish



Vegetarian Selection



Seafood



Spicy

Prices are exclusive of 7% service charge and 10% VAT

🦞

本地河龙虾 បង្កងទឹកសាប

LS3 Cambodian River Lobster

公斤

Per Kg

\$88

可選取以下做法: បង្កងទឹកសាបអាចចម្អិនជាម្ហូបដូចខាងក្រោម

Recommended Cooking Methods for Cambodian River Lobster:

蒜蓉蒸 Steamed with Garlic Sauce ចំហុយជាមួយខ្ទឹមស

🦋 避风塘椒盐 Deep Fried with Crispy Garlic បំពងជាមួយខ្ទឹមស

🦋 XO酱蒸 Steamed with XO Sauce ចំហុយជាមួយទឹកជ្រូលកំអិតអុ

🦞

笋壳鱼 ត្រីឆ្កី

LS4 Soon Hock

公斤

Per Kg

\$78

可選取以下做法: ត្រីឆ្កីអាចចម្អិនជាម្ហូបដូចខាងក្រោម

Recommended Cooking Methods for Soon Hock Fish

清蒸 Steamed with Soy Sauce ចំហុយជាមួយទឹកស៊ីអ៊ី

🦋 家常烧 Braised with Spicy Sauce “Sichuan” Style ឧបាយម្ហូបបែបស៊ីឈួន

🦋 水煮 Poached in Chili Oil Soup “Sichuan” Style ស្រុះជាមួយប្រេងម្រូសបែបស៊ីឈួន

油浸 Deep-Fried with Soy Sauce បំពងជាមួយទឹកស៊ីអ៊ី

🦞

老虎斑 ត្រីតុកែខ្លា

LS5 Tiger Grouper

公斤

Per Kg

\$70

可選取以下做法: ត្រីតុកែខ្លាអាចចម្អិនជាម្ហូបដូចខាងក្រោម

Recommended Cooking Methods for Tiger Grouper

清蒸 Steamed with Soy Sauce ចំហុយជាមួយទឹកស៊ីអ៊ី

🦋 家常烧 Braised with Spicy Sauce “Sichuan” Style ឧបាយម្ហូបបែបស៊ីឈួន

🦋 水煮 Poached in Chili Oil Soup “Sichuan” Style ស្រុះជាមួយប្រេងម្រូសបែបស៊ីឈួន

油浸 Deep-Fried with Soy Sauce បំពងជាមួយទឹកស៊ីអ៊ី

🦞

肉蟹 ក្តាម

LS6 Crab

公斤

Per Kg

\$68

可選取以下做法: ក្តាមអាចចម្អិនជាម្ហូបដូចខាងក្រោម

Recommended Cooking Methods for Crab:

姜葱 Sautéed with Ginger and Onion ឆាជាមួយខ្ទឹមនិងស្លឹកខ្ទឹម

避风塘椒盐 Deep Fried with Crispy Garlic បំពងជាមួយខ្ទឹមស

🦋 香辣 Sautéed with Spicy Sauce “Sichuan” Style ឆាជាមួយម្រូសបែបស៊ីឈួន

黑胡椒 Sautéed with Pepper Sauce ឆាជាមួយម្រូស

河海鲜 គ្រឿងសមុទ្រចម្អិនពិសេស

CLASSIC SEAFOOD SPECIALTIES



SF1



SF10



SF6

- 例
Portion
- 黑松露汁芙蓉煎带子 ត្រីសមុទ្រចៀនជាមួយពពេរមាន់សនិងទឹកជ្រូលក់ផ្សិត \$32
 SF1 Pan-Fried Scallops, Egg White in Truffle Sauce
- 金酱焗老虎虾球 (配4个金馒头) បង្កប់ប៉ាក្លាជាមួយគ្រឿងកម្រៃម៉ែលៃ \$38
 SF2 Pan-Fried Tiger Prawns in Malay Sauce
 Served with 4 pcs of Deep Fried Buns ទទួលបានជាមួយនំប៉ាបំពង
- 山葵东瀛虾球 បង្កាបំពងជាមួយទឹកជ្រូលក់ម៉ាយូណែស \$22
 SF3 Deep Fried Shrimp in Mayonnaise Sauce
- 细香葱咸蛋黄焗虾球 បង្កាប៉ាក្លាជាមួយពពេរទាប្រៃ \$25
 SF4 Stir-Fried Tiger Shrimp with Salted Egg Yolk
- XO酱翡翠碧绿炒带子 តាត្រីសមុទ្រជាមួយទំពាំងបាវាំងនិងទឹកជ្រូលក់អ៊ីចអ៊ូ \$32
 SF5 Sautéed Scallops, Asparagus in XO Sauce

- 例
Portion
- 杏香油焗鳕鱼斑 ត្រីទឹកកកបំពងជាមួយគ្រាប់អាល់ម៉ុងនិងទឹកជ្រូលក់ប្រេងខ្ចីម \$38
 SF6 Deep-Fried Codfish in Almond Sliced Scallion Oil Sauce
- 红葱头烟肉炒加拿大带子 តាត្រីសមុទ្រជាមួយសាច់ហោមនិងខ្ទឹមបាវាំង \$32
 SF7 Sautéed Scallops, Cured Meat and Onion
- 宫保虾球 គង់ជេបង្កា \$25
 SF8 “Kung Pao” Shrimp
- 黑松露鲜虾蒸蛋白 ស៊ុតសច់ហុយជាមួយបង្កានិងទឹកជ្រូលក់ផ្សិតខ្មៅ \$25
 SF9 Steamed Egg Whites and Shrimp in Black Truffle Sauce
- 滑蛋虾仁 តាបង្កាជាមួយពពេរមាន់ \$20
 SF10 Scrambled Eggs with Shrimp



Signature Dish



Vegetarian Selection



Seafood



Spicy

Prices are exclusive of 7% service charge and 10% VAT



MP2

例
Portion

黑松露野菌炒虾球 បង្កាបជាមួយទំពាំងបាវាំង ផ្សិតនិងទឹកជ្រូលក់ផ្សិតខ្មៅ \$28
SF11 Sautéed Shrimp, Asparagus Mushrooms
in Black Truffle Sauce

云南火腿蒸银鳕鱼 ត្រីទឹកកកចំហុយជាមួយសាច់ជ្រូកហេមយូណាននិងក្រូច \$48
SF12 Steamed Codfish with “Yunnan ”Ham and Eggplants

碧绿淮山炒虾滑 ឆាដំឡូងចិនជាមួយកាពីនិងដើមសេឡ្រី \$28
SF13 Stir-Fried Shrimp Paste, Chinese Yam and Celery

培根酱烧茄子玉带 ត្រីសមុទ្រឆាជាមួយក្រូច \$32
SF14 Braised Scallops in Eggplant Bacon Sauce

头抽照烧老虎虾 បង្កាបជាមួយទឹកស៊ីអ៊ី \$32
SF15 Pan-Fried Soy Sauce Prawns



Signature Dish



Vegetarian Selection



Seafood



Spicy

Prices are exclusive of 7% service charge and 10% VAT



MP1



MP11

肉类家禽 ប្រភេទសាច់ចម្រុះ

MEAT & POULTRY

	例 Portion		例 Portion
杏鲍菇生焖雪花牛肋骨 ឆ្អឹងជំនីគោឧបាយផ្សិតប៉ាហ្គី	\$88	四川回锅肉 ធាសាច់ជ្រូកបែបស៊ីឈួន	\$20
MP1 Braised Snow Beef Ribs and Abalone Mushroom		  MP8 “Sichuan” Sautéed Pork	
黑蒜烧汁和牛粒 សាច់គោរៀងធាមួយផ្សិតនិងទឹកជ្រូលក់ម្រេចខ្មៅ	\$28.80	冶味杭椒小炒肉 ធាសាច់ជ្រូកធាមួយម្ទេសយ៉ាងច្បុរ	\$22
MP2 Pan-Fried Angus Beef and Mushrooms in Black Pepper Sauce		 MP9 Hangzhou Pepper Sautéed Pork	
泰椒秋葵炒牛肉 ពោតបារាំងធាមួយសាច់គោនិងទឹកម្រេច	\$28.80	陈年花雕东坡肉 ឧសាច់ជ្រូកបីធានធាមួយឆ្កាខាត់ណាខៀវនិងទឹកស៊ីអ៊ីរ	\$32
 MP3 Sautéed Okra Beef in Pepper Sauce		MP10 Braised Pork Belly, Broccoli with Rock Sugar and Soya Sauce	
水煮牛肉 សាច់គោចំនិតបែបស៊ីឈួន	\$26	黑松露酱焗湛江鸡 សាច់មាន់ធាមួយខ្នីនិងទឹកជ្រូលក់ផ្សិតខ្មៅ	\$26
  MP4 Classic “Sichuan” Beef Slices		MP11 Ginger Shallot Chicken in Black Truffle Sauce	
双葱玉菇羊小排 សាច់ចៀមធាមួយផ្សិតនិងខ្នុមបារាំង	\$65	传统宫保鸡丁 គង់ជៅសាច់មាន់	\$18
MP5 Sautéed “Mushrooms & Onion” Lamb Chops		 MP12 Classic “Kung Pao” Chicken	
葱爆小羊肉 សាច់ពពែធាមួយស្លឹកខ្នុកនិងផ្សិត	\$55	鲜果咕噜肉 សាច់ជ្រូកធាច្បុរអែម	\$18
MP6 Sautéed Mutton with Leeks		MP13 Sweet and Sour Pork	
鲍鱼回锅肉 ធាប៉ាហ្គីធាមួយសាច់ជ្រូកបែបស៊ីឈួន	\$45	杭椒口蘑爆牛肉粒 សាច់គោជុំធាមួយផ្សិតនិងម្ទេសប្លោកខៀវ	\$29.80
 MP7 “Sichuan” Sautéed Abalone and Pork		 MP14 Sautéed Beef Cubes, Straw Mushrooms and Green Pepper	



Signature Dish



Vegetarian Selection



Seafood



Spicy

Prices are exclusive of 7% service charge and 10% VAT

素食豆腐 ប្រភេទបន្លែនិងត្នោត

VEGETABLES & TOFU

	例	Portion
私房老豆腐 ត្នោតធានាមួយសាច់ជ្រូកនិងទឹកស៊ីអ៊ី		\$12
VT1 Classic Pork Tofu in Soy Sauce		
四川麻婆豆腐 ម៉ាប៉ូត្នោត		\$10
 VT2 “Ma Po” Tofu		
口味山药 ជំនួបចិនធានាមួយសាច់ជ្រូកនិងម្ទេស		\$12
VT4 Sautéed Chinese Yam, Pork and Chili		
鹅肝酱炒秋葵 ពោកបារាំងធានាមួយទឹកជ្រូកកំផ្លើមក្លាន		\$12
VT5 Sautéed Okra in Foie Gras Sauce		
豇豆炒茄条 ត្រប់ធានាមួយទឹកសណ្តែកសៀង		\$10
 VT6 Sautéed Eggplants in Cowpea Soy Sauce		
鱼香茄子 ត្រប់ធានាមួយខ្ទឹមស		\$8.80
VT7 Sautéed Eggplants with Garlic Sauce		
虎皮尖椒 ម្ទេសប្លោកធានាមួយខ្ទឹមសនិងទឹកខ្មៅ		\$8.80
VT8 Sautéed Bell Peppers with Garlic and Vinegar		
榄菜干煸四季豆 សណ្តែកបារាំងធានាមួយសាច់ជ្រូកនិងស្លឹកអូឈ័រ		\$10
VT9 Deep-Fried Green Beans, Minced Pork and Olives		
 清炒云耳山药 ជំនួបចិនធានាមួយស្ពៃសេន្យី និង ផ្សិតត្រចៀកកណ្តុរ		\$10
VT10 Sautéed Chinese Yam with Celery and Black Fungus		



Signature Dish



Vegetarian Selection



Seafood



Spicy

Prices are exclusive of 7% service charge and 10% VAT



VT2

时令田园蔬菜 បន្លែតាមរដូវកាល SEASONAL VEGETABLES

有机芦笋、广东芥兰、广东菜心
西兰花、空心菜、菠菜、莲白

ទំពាំងបារាំង ខាត់ណាចិន ស្ពៃឆាយសាំ ក្លាខាត់ណាខៀវ ត្រកួន ផ្ទឹមិន ស្ពៃក្តោប

SV1 Organic Asparagus, Cantonese Kale,
Cantonese Choy Sum, Broccoli,
Local Morning Glory, Spinach, Cabbage

例
Portion
\$8

可選取以下做法: ការណែនាំអំពីវិធីចម្អិនបន្លែ

Recommended Cooking Method:

-  白灼 Poached ព្រុះ
-  蒜茸 Sautéed with Garlic ឆាខ្ចីមស
-  生炒 Sautéed ឆាគ្រលប់ខ្លាញ់
-  上汤 Braised with Chicken Broth ឧបាយស៊ីបមាន់
-  蚝油 Oyster Sauce ឆាប្រេងឡុង
-  炆炒 Sautéed with Dry Chili ឆាបាយម្រូសគ្រឿម

主食类 ប្រភេទបាយនិងមី RICE & NOODLES

例
Portion
\$10

橄榄龙豆海鲜叉烧炒饭
បាយឆាគ្រឿងសមុទ្រជាមួយសាច់ជ្រូកបារីយូនិងអូលីវ
RC1 Wok-Fried Seafood Rice with BBQ Pork and Olives

福祿寿海鲜酱油炒饭 បាយឆាហ្វូ លូ ស្សូ \$10
RC2 “Fu Lu Zu” Seafood Fried Rice in Soy Sauce

扬州炒饭 បាយឆាយ៉ាងចូរ \$10
RC3 “Yangzhou” Fried Rice

福祿寿海鲜粥 បបរគ្រឿងសមុទ្រ \$10
RC4 “Fu Lu Zu” Seafood Vegetables Congee

香煎牛仔肉炒河粉 គុយទាវឆាជាមួយសាច់គោនិងបន្លែ \$12.80
RC5 Fried Beef “Rice Noodle” With Onion and Sprouts

浓鸡汤云吞面 ស៊ីបមីការបែបចិនកាតាំង \$15
RC6 Cantonese Wonton Noodle Soup

浓汤云吞鸡煲 ស៊ីបការបែបចិនកាតាំងជាមួយទឹកស៊ីបមាន់ \$20
RC7 Cantonese Wonton Chicken Broth



Signature Dish



Vegetarian Selection



Seafood



Spicy

Prices are exclusive of 7% service charge and 10% VAT



D1

甜品 បង្អែម

DESSERTS

杨枝甘露 បង្អែមស្វាយលាយធាមួយសាតូនិងក្រូចចុង

D1 Chilled Mango Sago Cream with Pomelo

蜂蜜龟苓膏 បង្អែមចាហួយខ្មៅជាមួយទឹកឃ្មុំ

D2 Herbal Jelly with Honey Sauce "Guilinggao"

芒果双皮奶 បង្អែមសង់ខ្សាសេចាតិស្វាយ

D3 "Double Skin Milk" with Chilled Mango Sauce

椰汁清补凉 បង្អែមចាប់លាង

 D4 Qing bu liang "Sweet Cold Soup"

时令水果盘 ផ្លែឈើស្រស់ចម្រុះតាមរដូវកាល

D5 Seasonal Fruit Platter

位
Person

\$5

\$5

\$5

\$5

例
Portion

\$5.80



Signature Dish



Vegetarian Selection



Seafood



Spicy

Prices are exclusive of 7% service charge and 10% VAT



SOFITEL PHNOM PENH PHOKEETHRA
26 OLD AUGUST SITE - SOTHEAROS BLVD - 12301 PHNOM PENH
TEL. +855 (0) 23 999 200 - H6526@SOFITEL.COM
WWW.SOFITEL-PHNOMPENH-PHOKEETHRA.COM

